

# មេរៀនទី ១១

## យ៉ូហានទំពូកទី ២០-២១

John 20-21

---

### គម្រោង

---

ក. ផ្លូវទទេ The Empty Tomb

ខ. ការសម្តែងឡើងនៃការរស់ឡើងវិញរបស់ព្រះយេស៊ូ Jesus Post-Resurrection Appearances

### គោលដៅ

---

១. ពិពណ៌នាពីគំនិតផ្ទុយគ្នាចំនួនពីរដែលឆ្លើយតបទៅនឹងផ្លូវទទេ។

២. កំណត់ពីពេលវេលាមួយចំនួនដែលព្រះយេស៊ូបង្ហាញខ្លួន បន្ទាប់ពីការរស់ឡើងវិញរបស់ព្រះអង្គ។

**ក. ទ្វីរទេ The Empty Tomb**

គោលដៅទី១. ពិពណ៌នាពីគំនិតផ្ទុយគ្នាចំនួនពីរដែលឆ្លើយតបទៅនឹងផ្នែកទេ។

សូមអានយ៉ូហាន ២០:១-១០។ មុនពេលព្រះយេស៊ូត្រូវគេធ្វើគុត ទ្រង់មានព្រះបន្ទូលប្រាប់សាវ័ករបស់ព្រះអង្គជាច្រើនដងថាទ្រង់នឹងត្រូវគេបញ្ជូនទៅសម្លាប់ ហើយក្រោយមកព្រះអង្គនឹងមានជីវិតរស់ឡើងវិញ។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូពិតជាបានសុគត ពួកសាវ័កហាក់បីដូចជាមិនបានចាំនៅអ្វីដែលទ្រង់មានព្រះបន្ទូលប្រាប់ដល់ពួកគេអំពីការរស់ឡើងវិញរបស់ព្រះអង្គ។

ដកស្រង់ចេញពីការនិពន្ធដំណឹងល្អផ្សេងទៀតយើងបានដឹងថានាងម៉ារីជាអ្នកស្រុកម៉ាដាឡាមទាំងស្រុងមួយចំនួនបានចេញទៅផ្ទះ ជាកន្លែងដែលគេបានយកព្រះសពរបស់ព្រះយេស៊ូទៅបញ្ចុះ។ ពួកគេមានបំណងយកប្រេងអូបទៅអប់លើព្រះសពរបស់ព្រះអង្គទៅតាមប្រពៃណី។ ប៉ុន្តែ រឿងដែលចម្លែកសម្រាប់ពួកគេគឺថ្នាំងថ្នង់ដែលបានគ្របពីមុខផ្លូវត្រូវបានរមៀលចេញ។ ផ្លូវគឺនៅទទេ! នាងម៉ារីបានរត់យ៉ាងលឿនដើម្បីមកប្រាប់ដំណឹងដល់ពួកសាវ័កខណៈពេលដែលពួកស្រ្តីឯទៀតៗកំពុងតែនៅឯផ្ទះនៅឡើយ។ នៅពេលដែលនាងម៉ារីជាអ្នកស្រុកម៉ាដាឡាត្រឡប់មកផ្ទះវិញ ទេវតារបស់ព្រះជាម្ចាស់បានប្រាប់ពួកនាងថាព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញហើយ។

លោកពេត្រុស និងលោកយ៉ូហានបានទៅមើលដោយខ្លួនឯង ហើយពួកគេក៏បានឃើញថាផ្ទះនៅទទេលើកលែងតែសម្លៀកបំពាក់ដែលបានរុំព្រះសពរបស់ព្រះយេស៊ូប៉ុណ្ណោះដែលនៅទីនោះ។ នាងម៉ារីបានគិតថាប្រហែលជាសត្រូវរបស់ព្រះយេស៊ូហើយដែលបានលួចយកព្រះសពរបស់ព្រះអង្គទៅ។ ប៉ុន្តែលោកពេត្រុស និងលោកយ៉ូហានបានដឹងថាចោរនឹងមិនចំណាយពេលដោះ ក្រណាត់ដែលរុំព្រះសពព្រះអង្គ និងដោះក្រណាត់ដែលបានរុំព្រះសិសាររបស់ព្រះអង្គនោះទេ។ តើមានរឿងអ្វីបានកើតឡើងលើព្រះយេស៊ូ? បន្ទាប់ពីគិតបានល្អិតល្អន់ហើយ ពួកគេបានត្រឡប់ទៅផ្ទះដែលពួកគេបានស្នាក់នៅក្នុងយេរូសាឡឹមវិញ។

**លំហាត់អនុវត្ត**

- 
- ១ មូលហេតុអ្វីបានជានាងម៉ារីជាអ្នកស្រុកម៉ាដាឡាធ្វើដំណើរទៅផ្ទះដែលគេបានបញ្ចុះព្រះសពរបស់ព្រះយេស៊ូ?
    - ក) នាងចង់មើលឃើញថាព្រះយេស៊ូពិតជាបានសុគតមែន។
    - ខ) នាងចង់យកប្រេងក្រអូបទៅអប់ព្រះសពរបស់ព្រះយេស៊ូ។
    - គ) នាងចង់និយាយជាមួយអ្នកដែលថែរក្សាស្នូន។

២ តើនាងរកឃើញអ្វីនៅពេលដែលនាងបានទៅដល់ផ្ទះ?

- ក) ផ្ទះបើកចំហរ ហើយទទេ។
- ខ) លោកយ៉ូសែប និងលោកនីកូដេមកំពុងតែអប់រំព្រះសពរបស់ព្រះយេស៊ូ។
- គ) សត្រូវរបស់ព្រះយេស៊ូបានលួចយកព្រះសពរបស់ព្រះយេស៊ូ។

៣ នៅពេលលោកពេត្រុស និងលោកយ៉ូហានបានទៅកន្លែងបញ្ចុះសព ពួកគេបានឃើញ

- ក) ទាហាន ហើយបានសួរថាតើមានរឿងអ្វីកើតឡើង។
- ខ) អ្នកថែរក្សាសួរ ហើយបានសួរថាតើព្រះសពរបស់ព្រះយេស៊ូនៅឯណា។
- គ) សម្លៀកបំពាក់របស់ព្រះយេស៊ូនៅក្នុងផ្ទះ។

## ខ. ការសម្តែងឡើងវិញនៃការរស់ឡើងវិញរបស់ព្រះយេស៊ូ

Jesus's Post-Resurrection Appearances

គោលដៅទី២. កំណត់ពីពេលវេលាមួយចំនួនដែលព្រះយេស៊ូបង្ហាញខ្លួន បន្ទាប់ពីការរស់ឡើងវិញរបស់ព្រះអង្គ។

### នាងម៉ារីជាអ្នកស្រុកម៉ាដាឡាឡាបានឃើញព្រះយេស៊ូ Jesus Appears to Mary Magdalene

សូមអានយ៉ូហាន ២០:១១-១៨។ ពេលខ្លះមនុស្សនៅតែកើតទុក្ខនៅពេលមនុស្សដែលយើងស្រឡាញ់បានស្លាប់ ហើយបានធ្វើឱ្យពួកគេហាក់បីដូចជាភ្លេចនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូម្បីតែព្រះបន្ទូលដែលពួកគេទេវតាបានប្រាប់ទៅកាន់ពួកស្រីៗនៅឯផ្ទះ ដែលជាដំណឹងល្អពីការរស់ឡើងវិញរបស់ព្រះយេស៊ូក៏មិនអាចបញ្ចុះបញ្ចូលពួកសាវ័កឱ្យជឿបានឡើយ។ ពួកគេត្រូវការជួបជាមួយព្រះយេស៊ូដោយផ្ទាល់ដើម្បីឱ្យបានដឹងថាទ្រង់គឺពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ដូច្នេះព្រះយេស៊ូក៏បានលេចមកឱ្យពួកសាវ័ករបស់ព្រះអង្គឃើញជាច្រើនលើកច្រើនសារអំឡុងពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ សម្រាប់ពេលវេលាសិបបីថ្ងៃទ្រង់មានព្រះបន្ទូលទៅពួកគេអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។

ព្រះយេស៊ូក៏យាងមករកយើងដែរ ហើយព្រះអង្គក៏អនុញ្ញាតឱ្យយើងបានដឹងថាទ្រង់មានព្រះជន្មរស់ឡើងវិញដែរ។ ទ្រង់បានធ្វើឱ្យទឹកភ្នែករបស់យើងត្រឡប់ទៅជាអំណរ ហើយបញ្ចូលយើងឱ្យចែកចាយដំណឹងល្អជាមួយអ្នកដទៃ។ នាងម៉ារីគឺជាអ្នកដែលបានមើលឃើញព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញមុនគេ ហើយបានទទួលដំណឹងល្អរបស់ព្រះអង្គ។ គ្រប់អ្នកជឿទាំងអស់គួរតែចែកចាយដំណឹងល្អដ៏អស្ចារ្យអំពីព្រះគ្រិស្តប្រកបដោយប្រាជ្ញា និងដោយសមរម្យ។ នេះជាការសំខាន់ដែលយើងយល់ពីរបៀប និងពេលវេលាដែលយើងត្រូវនិយាយជាមួយមនុស្សដទៃទៀត ការនេះតែមួយគត់ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរទោះបីជាមនុស្សទទួល ឬក៏បដិសេធដំណឹងល្អក៏ដោយ។

៤ នៅពេលដែលព្រះយេស៊ូយាងមកជួបនាងម៉ារីនៅក្បែរមាត់ផ្លូវ ទ្រង់មានព្រះបន្ទូលទៅកាន់នាង

- ក) ឱ្យឈប់យំ។
- ខ) ឱ្យត្រឡប់ទៅផ្ទះវិញ។
- គ) ឱ្យត្រឡប់ទៅវិញ ហើយប្រាប់ដំណឹងនេះទៅពួកសាវ័ក។

**ពួកសិស្សបានឃើញព្រះយេស៊ូ Jesus Appears to His Disciples**

សូមអានយ៉ូហាន ២០:១៩-២៣។ នៅថ្ងៃដដែលព្រះយេស៊ូបានលេចឱ្យសិស្សរបស់ព្រះអង្គបានឃើញ ដែលពួកគេបានឃុំខ្លួនឯងនៅក្នុងផ្ទះ ដោយភ័យខ្លាចសត្រូវរបស់ព្រះយេស៊ូនឹងត្រឡប់មកវាយប្រហារពួកគេ។ នៅពេលដែលពួកគេបានឃើញព្រះយេស៊ូ ពួកគេមិនអាចជឿថាទ្រង់មានព្រះជន្មរស់ឡើងវិញឡើយ។ ព្រះយេស៊ូបានបង្ហាញស្នាមនៅលើព្រះហស្តរបស់ព្រះអង្គឱ្យពួកគេឃើញ នឹងភស្តុតាងដែលបង្ហាញប្រាប់ពួកគេថាទ្រង់មិនមែនជាខ្មោចនោះឡើយ។ បន្ទាប់មកការសម្រេចនៃទំនាយដែលបានទាយទុកអំពីព្រះមេស៊ីបានសម្រេចនៅចំពោះពួកគេ។

ព្រះយេស៊ូមានព្រះបន្ទូលម្តងទៀតថាទ្រង់នឹងបញ្ជូនយើងចេញទៅដូចព្រះបិតាបានបញ្ជូនព្រះអង្គឱ្យមកដែរ។ ពួកគេនឹងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីជាជំនួយដល់កិច្ចការដែលទ្រង់បានប្រទានឱ្យពួកគេ។ តាមរយៈដំណឹងល្អលូកា និងកិច្ចការយើងរៀនបានថា ពួកសាវ័កបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងរយៈពេលហាសិបថ្ងៃបន្ទាប់ពីបុណ្យចម្លងរួច។ ព្រះយេស៊ូនៅតែប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អស់អ្នកដែលជឿលើព្រះអង្គ និងអស់អ្នកដែលចង់បំរើព្រះអង្គ។

តាមរយៈការស្តាប់តាមសេចក្តីបង្គាប់របស់ព្រះយេស៊ូ និងចែកចាយដំណឹងល្អ ពួកសាវ័កបានឈោងចាប់មនុស្សជាច្រើន។ មានប្រទេសជាច្រើន និងមនុស្សជាច្រើនដែលមកពីគ្រប់ស្ថានភាពទាំងអស់នៅក្នុងជីវិតបានទទួលជឿលើព្រះសង្គ្រោះ។ បើពួកសាវ័កមិនបានចែកចាយដំណឹងល្អ មនុស្សមិនអាចស្គាល់ការសង្គ្រោះរបស់ព្រះយេស៊ូបានឡើយ។

ដូចគ្នាដែរ មានមនុស្សជាច្រើនកំពុងរង់ចាំអ្នកឱ្យចែកចាយដំណឹងល្អរបស់ព្រះជាម្ចាស់។ ប្រហែលអ្នកគឺជាអ្នកដែលចែកចាយដំណឹងល្អតែមួយគត់ដែលពួកគេស្គាល់។ នេះជាឱកាសដ៏អស្ចារ្យសម្រាប់យើង?

៥ តើព្រះយេស៊ូមានព្រះបន្ទូលអ្វីខ្លះទៅកាន់សាវ័ករបស់ព្រះអង្គ?

- ក) ពួកគេគួរតែលាក់ខ្លួន។
- ខ) ទ្រង់នឹងបញ្ជូនពួកគេទៅដូចព្រះបិតាបញ្ជូនព្រះអង្គឱ្យមកដែរ។
- គ) ពួកគេគួរតែទៅផ្ទះវិញ។

៦ តើជំនួយពិសេសអ្វីដែលព្រះយេស៊ូបានសន្យាឱ្យជួយដល់ពួកសាវ័កនៅពេលដែលទ្រង់ប្រទានកិច្ចការសម្រាប់ពួកគេ?

- ក) ថវិកាដើម្បីចែកចាយដំណឹងល្អ
- ខ) អំណរ
- គ) ព្រះវិញ្ញាណដ៏វិសុទ្ធ

### ព្រះយេស៊ូ និងលោកចូម៉ាស Jesus and Thomas

សូមអានយ៉ូហាន ២០:២៤-៣១។ លោកចូម៉ាសមិនជឿនូវអ្វីដែលពួកសាវ័កបានឃើញឡើយ។ គាត់មានការសង្ស័យចំពោះបទពិសោធន៍របស់ពួកសាវ័ក គាត់ចង់មើលឃើញដោយខ្លួនឯង។

មានមនុស្សជាច្រើនសព្វថ្ងៃនេះគិតថាគ្រិស្តបរិស័ទជាមនុស្សបោកប្រាស់។ មានអ្នកខ្លះទៀតចេះតែរកកំហុសចោទប្រកាន់តាមចិត្តរបស់ពួកគេ។ ប្រហែលជាភ្នែករបស់ពួកគេមើលមិនឃើញព្រះយេស៊ូ ប៉ុន្តែ ទ្រង់នឹងមានព្រះបន្ទូលទៅកាន់ដូងចិត្តរបស់ពួកគេ។ បន្ទាប់មកដូចជាលោកចូម៉ាស ពួកគេនឹងអាចប្រកាសពីសេចក្តីពិតអំពីព្រះជាម្ចាស់។ នៅក្នុងយ៉ូហាន ២០:២៧-២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់លោកចូម៉ាសថា៖

«មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នោះ!»។ លោកចូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់និងជាព្រះរបស់ទូលបង្គំមែន!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។

### គោលដៅរបស់គម្ពីរយ៉ូហាន John's Purpose in Writing

សូមអានយ៉ូហាន ២០:៣០-៣១។ គ្រប់ការអស្ចារ្យដែលលោកយ៉ូហានបានឃើញព្រះយេស៊ូបានសម្តែង និងព្រះបន្ទូលដែលព្រះអង្គមានព្រះបន្ទូល គាត់បានកត់ត្រាទុកនៅក្នុងដំណឹងល្អរបស់គាត់ដែលដំណឹងល្អនោះនឹងជួយយើងឱ្យយល់ថាព្រះយេស៊ូគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ លោកយ៉ូហានធ្វើបន្ទាល់ថា៖ “រីឯសេចក្តីដែលមានកត់ត្រាមក

នេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថាព្រះយេស៊ូពិតជាព្រះគ្រីស្ទ និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។ (យ៉ូហាន ២០:៣១)

លំហាត់អនុវត្ត

---

៧ ខចងចាំ យ៉ូហាន ២០:៣០

៨ តើគោលដៅរបស់គម្ពីរយ៉ូហានជាអ្វី?

- ក) គឺដើម្បីឱ្យយើងដឹងថាព្រះយេស៊ូគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់
- ខ) គឺឱ្យយើងបានដឹងនូវអ្វីដែលព្រះយេស៊ូបានធ្វើ

ព្រះយេស៊ូបង្ហាញព្រះអង្គឱ្យពួកសិស្សប្រាំពីរនាក់ឃើញ Jesus Appears to Seven Disciples

សូមអានយ៉ូហាន ២១:១-១៤។ ពួកសិស្សបានធ្វើដំណើរទៅកាលីឡេរីវិញតាមការណែនាំរបស់ព្រះយេស៊ូ។ យប់មួយលោកស៊ីម៉ូនពេត្រុស និងសាវ័កផ្សេងទៀតបានចេញទៅនេសាទត្រី។ ពួកគេរកត្រីអស់រយៈពេលពេញមួយយប់តែពុំបានអ្វីសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេឱ្យដាក់អ្ននចូលទៅក្នុងទឹកនៅម្ខាងទៀតនៃទូក។ ពួកគេបានស្តាប់បង្គាប់ហើយចាប់បានត្រីជាច្រើនធ្វើឱ្យពួកគេស្ទើរតែមិនអាចអូសអ្ននបាន។

លំហាត់អនុវត្ត

---

៩ មូលហេតុដែលធ្វើឱ្យពួកសិស្សចាប់បានត្រីជាច្រើនដោយសារតែពួកគេ

- ក) ស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូ។
- ខ) ជំនាញរបស់ពួកគេជាអ្នកនេសាទត្រី។
- គ) ពួកគេនេសាទត្រីចំកន្លែងដែលមានត្រីច្រើន។

ព្រះយេស៊ូមានព្រះបន្ទូលផ្តាំលោកពេត្រុស Jesus and Peter

សូមអានយ៉ូហាន ២១:១៥-១៩។ លោកពេត្រុសបាននិយាយបីដងថាលោកមិនស្គាល់ព្រះយេស៊ូ ឥឡូវព្រះអម្ចាស់មានព្រះបន្ទូលសួរទៅកាន់លោកបីដងដូចគ្នា។ លោកពេត្រុសបាននិយាយថា ទោះបីជាមានអ្នកផ្សេងចាកចេញពីព្រះអង្គក៏ដោយ ក៏លោកមិនទៅណាចោលព្រះអង្គឡើយ។ ប៉ុន្តែ គាត់បានបរាជ័យនៅពេលដែលការសាកល្បងបានមកដល់។ ដូច្នេះព្រះយេស៊ូមានព្រះបន្ទូលសួរលោកចំនួនបីដងថា “តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ” (ខទី១៥)។ លោកពេត្រុសមានការខ្មាសរៀន និងសោកស្តាយចំពោះអ្វីដែលគាត់បានធ្វើជាខ្លាំង។ ព្រះយេស៊ូបានជ្រើសរើសលោក

ពេត្រុសដែលមានភក្ដីភាពស្មោះត្រង់រហូតដល់ពេលវេលាចុងក្រោយនៃជីវិតរបស់លោក ដើម្បីឱ្យក្លាយជាអ្នកដឹកនាំដ៏ល្អ ល្បាយបំផុតនៅក្នុងចំណោមពួកសាវ័កទាំងអស់។

យើងយល់ច្បាស់ពីការទទួលយករបស់ព្រះយេស៊ូចំពោះលោកពេត្រុសដែលទ្រង់បានអត់ទោសអំពើបាបការ បដិសេធចំពោះព្រះជាម្ចាស់។ ទ្រង់គឺជាអ្នកគង្វាលដែលថែរក្សាដល់អស់អ្នកដែលជឿលើព្រះយេស៊ូ។

### ព្រះយេស៊ូ និងសិស្សដែលព្រះអង្គស្រឡាញ់ Jesus and the Other Disciple

សូមអានយ៉ូហាន ២១:២០-២៤។ លោកយ៉ូហាន ដែលជាអ្នកនិពន្ធដំណឹងល្អមួយនេះ មិនចង់លើកឈ្មោះរបស់ លោកដោយខ្លួនឯងឡើយ។ គាត់គឺជាសាវ័កម្នាក់ដែលលោកពេត្រុសនិយាយអំពីគាត់ នៅពេលដែលលោកសួរថា “ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?” (ខទី២១)។ ព្រះយេស៊ូមានព្រះបន្ទូលប្រាប់លោកពេត្រុស ថាវាមិនមែនលោកទេដែលនឹងត្រូវដឹងពីអ្វីដែលលោកយ៉ូហាននឹងត្រូវធ្វើ ឬ អ្វីដែលនឹងកើតឡើងចំពោះលោកយ៉ូហាន ឡើយ។ លោកពេត្រុសគឺត្រូវតែដើរតាមព្រះយេស៊ូដោយស្មោះត្រង់ដោយមិនបាច់ព្រួយបារម្ភពីអ្វីដែលអ្នកដទៃត្រូវធ្វើ ឡើយ។

ព្រះជាម្ចាស់មិនបានគ្រាន់ហៅមនុស្សទាំងអស់ឱ្យធ្វើការដូចគ្នានោះទេ។ យើងមិនអាចសម្រេចអ្វីដែលយើងនឹងត្រូវ ធ្វើដោយមើលឃើញអ្នកដទៃធ្វើនោះឡើយ។ ដូចគ្នាយើងអាចនិយាយទៅកាន់អ្នកដទៃគួរតែធ្វើអ្វីពិតប្រាកដដោយសារតែ យើងមានការប៉ះពាល់ចិត្តមកពីព្រះជាម្ចាស់ឱ្យយើងធ្វើ។ ចូរឱ្យយើងអធិស្ឋានសូមបំណងព្រះហឫទ័យមាននៅក្នុងជីវិត របស់យើងម្នាក់ៗ និងរស់នៅក្នុងជីវិតជាគ្រិស្តបរិសុទ្ធផងដែរ។

### លំហាត់អនុវត្ត

១០ តើលោកពេត្រុសចង់ដឹងពីអ្វី?

- ក) តើគាត់នឹងក្លាយជាអ្នកគង្វាលច្រៀមបែបណាបើគាត់ជាអ្នកនេសាទ
- ខ) តើនឹងមានអ្វីកើតឡើងចំពោះលោកយ៉ូហាន

១១ ទូលសូមព្រះជាម្ចាស់ឱ្យជួយអ្នកធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ

**អវសានកថា Conclusion**

សូមអានឃ្លីហាន ២១:២៥។ នៅក្នុងដំណឹងល្អដែលលោកយ៉ូហានបានសរសេរ យើងបានរៀនរូចមកហើយថា ព្រះយេស៊ូគឺជាព្រះបន្ទូល។ តាមរយៈព្រះអង្គព្រះជាម្ចាស់មានព្រះបន្ទូលមកអ្នក។ ព្រះយេស៊ូគឺជាព្រះបុត្រារបស់ ព្រះជាម្ចាស់ដែលនឹងបង្ហាញយើងពីព្រះជាម្ចាស់។ ទ្រង់គឺជាកូនចៀមរបស់ព្រះជាម្ចាស់ដែលបានបូជាសម្រាប់អំពើបាប របស់យើង។ ព្រះយេស៊ូគឺជាផ្លូវទៅនគរស្ថានសួគ៌ ហើយគឺជាពន្លឺបំភ្លឺពិភពលោក អ្នកមិនចាំបាច់ដើរនៅក្នុងសេចក្តីងងឹត ខាងព្រលឹងវិញ្ញាណទៀតឡើយ។ ព្រះយេស៊ូគឺជានិមិត្តរូបនៃជីវិតដែលនឹកចម្លែកអស់អ្នកដែលឃ្លាន។ ទ្រង់គឺជាសេចក្តីពិត ដែលបានសង្គ្រោះយើងចេញពីការបាក់បែក និងភាពមិនពិតប្រាកដ។ ទ្រង់គឺជាបុត្រមនុស្សដែលស្គាល់អ្នក និងយល់ពី តម្រូវការរបស់អ្នក។ ទ្រង់គឺជាអ្នកគង្វាលដ៏ល្អដែលថែរក្សាយើង។ ទ្រង់មានព្រះជន្មរស់ឡើងវិញដែលបានប្រទានឱ្យយើង មានជីវិតពេញបរិបូណ៌ មានជ័យជំនះលើសេចក្តីស្លាប់ និងមានជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកដែលនិងមក ដល់។

ព្រះយេស៊ូគឺជាសេចក្តីទាំងអស់ដែលមាននៅខាងលើនេះ និងមានបន្ថែមផ្សេងទៀត។ ទ្រង់គឺជាព្រះសង្គ្រោះ ជា ព្រះអម្ចាស់ និងព្រះមហាក្សត្ររបស់អ្នកដែលស្រឡាញ់អ្នក។ ទ្រង់ចង់ឱ្យអ្នកស្រឡាញ់ និងស្តាប់បង្គាប់ព្រះអង្គ។ ទ្រង់ចង់ ឱ្យអ្នកដើរតាមព្រះអង្គឥឡូវនេះ និងស្ថិតនៅជាប់ព្រះអង្គជារៀងរហូត។ ព្រះយេស៊ូមិនបង្ខំឱ្យអ្នកដើរតាមព្រះអង្គឡើយ។ ទ្រង់ទុកឱ្យយើងជាអ្នកសម្រេចចិត្ត។

**លំហាត់អនុវត្តន៍**

១២ បន្ទាប់ពីសិក្សាអំពីព្រះយេស៊ូជានរណារូចហើយ តើយើងគួរតែធ្វើអ្វីឥឡូវនេះ?

- ក) ស្រឡាញ់ព្រះយេស៊ូ ដោយដើរតាមព្រះអង្គអស់មួយជីវិតរបស់អ្នក
- ខ) ដើរក្នុងផ្លូវរបស់អ្នក ហើយបដិសេធចំពោះអ្វីដែលយើងបានរៀនរូចមកហើយ



## សូមផ្ទៀងផ្ទើរយល់អ្នក

---

- ៥ ខ) ទ្រង់នឹងបញ្ជូនពួកគេទៅដូចព្រះបិតាបញ្ជូនព្រះអង្គឱ្យមកដែរ។
- ១ ខ) នាងចង់យកប្រេងក្រអូបទៅអប់ព្រះសពរបស់ព្រះយេស៊ូ។
- ៦ គ) ព្រះវិញ្ញាណដ៏វិសុទ្ធ
- ២ ក) ផ្ទុះបើកចំហ ហើយទទេ។
- ៣ គ) សម្លៀកបំពាក់របស់ព្រះយេស៊ូនៅក្នុងផ្ទះ។
- ៤ គ) ឱ្យត្រឡប់ទៅវិញ ហើយប្រាប់ដំណឹងនេះទៅពួកសាវ័ក។
- ៨ ក) គឺដើម្បីឱ្យយើងដឹងថាព្រះយេស៊ូគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់។
- ៩ ក) ស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូ។
- ១០ ខ) តើនឹងមានអ្វីកើតឡើងចំពោះលោកយ៉ូហាន
- ១២ ក) ស្រឡាញ់ព្រះយេស៊ូ ដោយដើរតាមព្រះអង្គអស់មួយជីវិតរបស់អ្នក